



**នីតិវិធីនៃការបោះឆ្នោតរើសក្រុមប្រឹក្សាអភិបាលឆ្នាំ ២០១៩**

**គណៈកម្មាធិការតែងតាំង**

- ១) សមាជិកក្រុមប្រឹក្សាអភិបាលរបស់សមាគមខ្មែរអូតាវ៉ា-វ៉ាលីយ បានតែងតាំង លោក ចៅ ហេង ជាប្រធាន គណៈកម្មាធិការតែងតាំង និង ជាគណៈកម្មាធិការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាអភិបាល សមាគមខ្មែរអូតាវ៉ា-វ៉ាលីយ ឆ្នាំ២០១៩ - ២០២១ ។
- ២) សមាជិករបស់ គណៈកម្មាធិការតែងតាំង និង គណៈកម្មាធិការបោះឆ្នោត មិនអាចឈរឈ្មោះ ជាបេក្ខជន ជ្រើសរើសជា សមាជិកក្រុមប្រឹក្សាអភិបាល សមាគមខ្មែរអូតាវ៉ា-វ៉ាលីយ ។
- ៣) តំណែង សមាជិកក្រុមប្រឹក្សាអភិបាលមាន ៧ នាក់
- ៤) ភារៈកិច្ចរបស់ គណៈកម្មាធិការតែងតាំងគឺ ប្រកាសផ្សាយដំណឹងអំពី ការជ្រើសតាំង ក្រុមប្រឹក្សាអភិបាល តាមរយៈ គេហទំព័រ សារអ៊ីមែល ផ្សេងៗ របស់សមាគមខ្មែរអូតាវ៉ា-វ៉ាលីយ
- ៥) គណៈកម្មាធិការតែងតាំង នឹងទទួលយក ពាក្យស្នើសុំរបស់បេក្ខជនទាំងអស់ យ៉ាងហោច១០ថ្ងៃ មុនថ្ងៃបោះឆ្នោត ។ គណៈកម្មាធិការតែងតាំង និង ត្រួតពិនិត្យបញ្ជីឈ្មោះបេក្ខជន ដែលសមស្របតាមលក្ខខណ្ឌ របស់សមាគមខ្មែរអូតាវ៉ា-វ៉ាលីយ ។
  - តម្រូវការរបស់បេក្ខជនក្រុមប្រឹក្សាអភិបាលមានដូចតទៅ៖
    - ជាសមាជិក class A - បានចុះឈ្មោះ យ៉ាងតិច ១០ថ្ងៃមុនថ្ងៃបោះឆ្នោត
    - ត្រូវមានអាយុ ១៨ ឆ្នាំ ឡើងទៅ ឬនៅថ្ងៃបោះឆ្នោត
- ៦) គណៈកម្មាធិការតែងតាំង ត្រូវប្រគល់បញ្ជីឈ្មោះបេក្ខជន ដែលត្រូវបានពិនិត្យ ហើយសមស្របតាមលក្ខខណ្ឌ របស់សមាគមខ្មែរអូតាវ៉ា-វ៉ាលីយ ប្រាំពីរ (៧) ថ្ងៃ មុនថ្ងៃបោះឆ្នោត ។
- ៧) ថ្ងៃកំណត់ទទួលពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនចុងក្រោយ គឺរយៈពេល ៧ថ្ងៃ មុនថ្ងៃបោះឆ្នោត ។ ពាក្យស្នើសុំដែលទទួលបាន ក្រោយថ្ងៃនោះ នឹងចាត់ទុកជាមោឃៈ ។
- ៨) សមាគមខ្មែរតំបន់អូតាវ៉ា-វ៉ាលីយ ត្រូវប្រគល់បញ្ជីឈ្មោះ សមាជិក class A ដែលមានសិទ្ធិឈរឈ្មោះជា បេក្ខជន និងសមាជិកដែលមានសិទ្ធិអាចបោះឆ្នោត ទៅជូន គណៈកម្មាធិការតែងតាំង ១៥ ថ្ងៃមុនថ្ងៃបោះឆ្នោត ។

**នីតិវិធីនៅ ថ្ងៃ បោះឆ្នោត**

- ១) ប្រធាន គណៈកម្មាធិការបោះឆ្នោត និងប្រកាសបើកកម្មវិធីការបោះឆ្នោត
- ២) បញ្ជាក់ចំនួនតំណែងដែលត្រូវជ្រើសរើសបំពេញ និងបញ្ជីឈ្មោះបេក្ខជនដែលមានសិទ្ធិឈរឈ្មោះ ហើយជាសមាជិកclass A អាចបោះឆ្នោតបាន

- ៣) គណៈកម្មាធិការបោះឆ្នោតនិងប្រកាសជូនសមាជិកទាំងអស់ នូវបញ្ជីឈ្មោះបេក្ខជនដែលឈរឈ្មោះជ្រើសរើស ក្រុមប្រឹក្សាសមាគមខ្មែររុក្ខាវ៉ារ៉ាឡិយ
- ៤) បើសិនចំនួនបេក្ខជនមានជ្រើសរើស ចំនួនតំណែងជ្រើសតាំង ការបោះឆ្នោតនិងត្រូវអនុវត្ត
- ៥) បើសិនចំនួនបេក្ខជនមានតិចជាង ចំនួនតំណែងជ្រើសតាំង ប្រធាន គណៈកម្មាធិការបោះឆ្នោត អាចប្រកាសរកបេក្ខជន នៅទីនោះ ហើយអាចនឹងទទួលឈ្មោះបេក្ខជន ដែលជាសមាជិកclass A យ៉ាងតិចណាស់ក្នុងរយៈពេល ៣០ថ្ងៃ មុនថ្ងៃបោះឆ្នោត ហើយយល់ព្រមនឹងលក្ខខណ្ឌនៃការជ្រើសរើសនេះ
- ៦) បេក្ខជននិមួយៗ ត្រូវប្រកាសសមាសភាពខ្លួនឯង ក្នុងរយៈពេល២៤ ម៉ោង
- ៧) បេក្ខជននិមួយៗ នឹងត្រូវទទួលលេខប្រចាំខ្លួន ដោយមាន ក្រដាសតារាងរាយនាមតាមលេខកំណត់
- ៨) គណៈកម្មាធិការបោះឆ្នោត និងចែកសន្លឹកឆ្នោតទៅដល់អ្នកដែលមានសិទ្ធិបោះឆ្នោត
- ៩) អ្នកដែលមានសិទ្ធិបោះឆ្នោត គឺត្រូវមានអាយុ ១៨ឆ្នាំឡើងទៅ មានក្នុងបញ្ជីឈ្មោះ ហើយនៅទីកន្លែងបោះឆ្នោតដែរ ។ បង្ហាញ ប័ណ្ណសំគាល់ខ្លួន ហើយមានក្នុងបញ្ជីឈ្មោះ ។ អ្នកដែលមានសិទ្ធិបោះឆ្នោត នឹងទទួលសន្លឹកឆ្នោតពីដំបូង មុនពេលបោះឆ្នោត ពួកគាត់នឹងគូស X នៅប្រអប់របស់លេខប្រចាំបេក្ខជននិមួយៗ ហើយបត់រួចយកទៅដាក់ក្នុងប្រអប់សន្លឹកឆ្នោត ។
- ១០) សន្លឹកឆ្នោតដែលមិនត្រឹមត្រូវ (បញ្ជាក់ពីគណៈកម្មាធិការបោះឆ្នោត) នឹងមិនត្រូវរាប់បញ្ចូល ហើយត្រូវចាត់ទុកជាមោឃៈ
- ១២) ក្នុងករណីដែល លិខិតលេខសន្លឹកឆ្នោតរបស់បេក្ខជនស្ទើរគ្នា ពី២ ឬ ៣នាក់ឡើងទៅ ហើយមានតំណែងតែមួយប៉ុណ្ណោះ ការបោះឆ្នោតរើសសារថ្មីនិងត្រូវធ្វើឡើងដើម្បីរកអ្នកឈ្នះម្តងទៀត
- ១៣) បើសិនជាមានអ្នកតវ៉ាក្នុងអំឡុងពេលបោះឆ្នោត គណៈកម្មាធិការបោះឆ្នោតមានសិទ្ធិអំណាច ធ្វើការសំរាប់ចិត្តចុងក្រោយ ដើម្បីបញ្ចប់បញ្ហានោះ។
- ៦) កសារនេះត្រូវបានរៀបចំឡើងដោយសមាជិកក្រុមប្រឹក្សាអភិបាលរបស់សមាគមខ្មែរ តំបន់រុក្ខាវ៉ារ៉ាឡិយ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៩ សំរាប់ គណៈកម្មាធិការតែងតាំង និង គណៈកម្មាធិការបោះឆ្នោត ក្នុងការជ្រើសតាំង ឆ្នាំ២០១៩ ។

ឡាយ វុទ្ធី

ប្រធាន សមាគមខ្មែររុក្ខាវ៉ារ៉ាឡិយ

ប៊ុន បូខាវ៉ា

អនុប្រធាន សមាគមខ្មែររុក្ខាវ៉ារ៉ាឡិយ